



គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅកម្ពុជា

Committee for Free and Fair Elections in Cambodia

ខុមហ្វ្រែល COMFREL

ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១២

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

លទ្ធផលសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតនៅឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល

ដោយមានការគាំទ្រពី គណៈកម្មាធិការខុមហ្វ្រែល សហការជាមួយនិង សមាគមអាដហុក បានរៀបចំសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតមួយ ស្តីពី ការកំណត់តម្រូវការជាអាទិភាពក្នុងឃុំ-សង្កាត់ដាច់ស្រយាល ដែលធ្វើឡើងនៅឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១២។ មានអ្នកមានសិទ្ធិបោះឆ្នោតប្រមាណ ៦៧នាក់ (២១%ជាស្រ្តី) ពីគ្រប់ភូមិក្នុងឃុំ ដែលរួមមាន តំណាងសហគមន៍ តំណាងគណបក្សនយោបាយប្រចាំឃុំ សមាជិកក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ អង្គការមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នុងឃុំបានចូលរួមពិភាក្សានៅក្នុងសិក្ខាសាលានេះ។

ប្រជាពលរដ្ឋដែលចូលរួមសិក្ខាសាលាស្ទើរតែ ១០០% បានបោះឆ្នោតគាំទ្រតម្រូវការជាអាទិភាពទាំង៥ នៅក្នុងឃុំ ដែលស្នើឱ្យក្រុមប្រឹក្សាឃុំបច្ចុប្បន្នយកចិត្តទុកដាក់ដោះស្រាយ និង/ឬ គណបក្សនយោបាយទទួលយកដើម្បីដាក់បញ្ចូលទៅក្នុង កម្មវិធីនយោបាយរបស់ខ្លួនក្នុងការបោះឆ្នោតឃុំ-សង្កាត់ខាងមុខ។

តម្រូវការជាអាទិភាពទាំង ៥ ក្នុងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល

១. ការធ្វើ និងជួសជុលផ្លូវ

- ស្នើសុំជួសជុលផ្លូវ១ខ្សែក្រាលកៅស៊ូ ក្នុងឃុំថ្មគរ ចាប់ពីព្រំប្រទល់ឃុំកោះរះ ទៅទល់នឹងព្រំប្រទល់ឃុំទឹកឃ្នាំង ស្រុកល្វាឯម ដែលមានប្រវែងសរុប៥៥០០ម៉ែត្រ ទទឹង៨ម៉ែត្រ។ សូមចាប់ផ្តើមធ្វើពីខែមីនា ឆ្នាំ២០១២ និងឲ្យរួចជាស្ថាពរនៅចុងឆ្នាំ២០១៣។
- ស្នើសុំធ្វើផ្លូវលំថ្មី១ខ្សែ ក្រាលគ្រួសក្រហម នៅចំណុចព្រែក៣ ក្នុងភូមិថ្មគរទៅទល់នឹងព្រែកផ្លូវត្រីក្នុងភូមិផ្លូវត្រី ដែលមានប្រវែង៤០៥០ម៉ែត្រ ទទឹង៥ម៉ែត្រ តែសូមលុបប្រព័ន្ធប្រឡាយចាស់ចោល ព្រោះកុំឲ្យមានការប៉ះពាល់ដល់លំនៅឋានប្រជាជន។ សូមចាប់ផ្តើមធ្វើពីដើមខែមីនា ឆ្នាំ២០១២ និងឲ្យរួចជាស្ថាពរនៅដើមឆ្នាំ២០១៤។

២. ការជីកអណ្តូង

- ស្នើសុំជីកអណ្តូងស្នប់ចំនួន៦ដាក់នៅទូទាំងឃុំ ដោយធ្វើដាក់នៅក្នុងភូមិថ្មគរចំនួន៣កន្លែង និងភូមិផ្លូវត្រីចំនួន៣កន្លែង សម្រាប់ឲ្យប្រជាពលរដ្ឋអាចយកទឹកធ្វើស្រែប្រាំងបាន។ សូមចាប់ផ្តើមធ្វើពីដើមខែកុម្ភៈ ឆ្នាំ២០១២ និងឲ្យបានរួចជាស្ថាពរនៅដើមខែមិថុនា ឆ្នាំ២០១២។

Vision : A democratic society that democratization in particular democratic elections are promoted and qualified to bring benefits to people.

ឧបត្ថម្ភការណ៍ដើម្បីការបោះឆ្នោតតាមវិធីសាស្ត្រប្រជាធិបតេយ្យ។

- ស្នើសុំដឹកជាអណ្តូងទឹកតាមស្តង់ដារ សម្រាប់ទូទាំងឃុំថ្មគរ ដោយដាក់នៅតាមចំការរបស់ប្រជាពលរដ្ឋ ដែលអណ្តូងអាចប្រើប្រាស់បាន១០គ្រួសារ សម្រាប់ឲ្យប្រជាពលរដ្ឋអាចយកទឹកទៅស្រោចដំណាំ។ សូមចាប់ផ្តើមធ្វើពីចុងខែមករា ឆ្នាំ២០១២នេះ និងឲ្យរួចជាស្ថាពរនៅចុងឆ្នាំ២០១៣។

៣. ការស្តារប្រឡាយទឹក

- ស្នើសុំស្តារប្រឡាយទឹក១ខ្សែ ចាប់ពីចំណុចបឹងកក់ចូលព្រែកក្បាលប្រព័ន្ធ ស្ថិតនៅក្នុងភូមិថ្មគរ មានប្រវែងសរុប១៧០០ម៉ែត្រ។ សូមចាប់ផ្តើមធ្វើពីដើមខែឧសភា ឆ្នាំ២០១២ និងឲ្យរួចជាស្ថាពរនៅខែមិថុនា ឆ្នាំ២០១២។
- ស្នើសុំស្តារប្រឡាយទឹកជុំវិញបឹងក្រោយ ស្ថិតនៅចំណុចភូមិផ្លូវត្រី និងភូមិថ្មគរ ដែលមានប្រវែង៤០០០ ម៉ែត្រ។ សូមចាប់ផ្តើមធ្វើពីចុងខែកុម្ភៈ ឆ្នាំ២០១២ និងឲ្យរួចជាស្ថាពរនៅចុងឆ្នាំ២០១២។
- ស្នើសុំស្តារប្រឡាយទឹក១ខ្សែ ពីចំណុចប្រឡាយបឹងកក់ ដល់ព្រែកទទឹងថ្ងៃ ស្ថិតក្នុងភូមិថ្មគរ មានប្រវែង សរុប២០០០ម៉ែត្រ។ សូមចាប់ផ្តើមធ្វើពីដើមខែកុម្ភៈ និងឲ្យរួចជាស្ថាពរនៅចុងខែធ្នូ ឆ្នាំ២០១២នេះ។

៤. ការផ្សព្វផ្សាយច្បាប់ដល់ស្រ្តី

- ស្នើសុំឲ្យភាគីដែលពាក់ព័ន្ធទាំងអស់មានវិធានការជួយលុបបំបាត់ការប្រើអំពើហិង្សា ការបិទសិទ្ធិ-សេរីភាពទៅលើស្រ្តី និងផ្សព្វផ្សាយច្បាប់ផ្សេងៗទៀតដែលទាក់ទងដល់ការលើកកម្ពស់សិទ្ធិ សេរីភាពដល់ស្រ្តី យ៉ាងតិចក្នុង១ឆ្នាំឲ្យបាន១០វគ្គ ដោយកំណត់អ្នកចូលរួមជាស្រ្តីពី៤០ទៅ៥០នាក់ក្នុង១វគ្គ ដើម្បីអាចផ្តល់ឱកាសដល់ស្រ្តីក្នុងការចូលរួមក្នុងការងារបម្រើដល់ប្រយោជន៍ជាសាធារណៈក្នុងឃុំថ្មគរ។ សូមចាប់ផ្តើមអនុវត្តន៍ពីចុងខែមករា ឆ្នាំ២០១២នេះតទៅ ហើយធ្វើឡើងជារៀងរាល់ឆ្នាំ រហូតដល់ការរើសអើងស្រ្តីត្រូវបានលុបបំបាត់ទាំងស្រុង។

៥. ការលុបបំបាត់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់

- ស្នើសុំឲ្យលុបបំបាត់រាល់ការប្រើប្រាស់ឧបករណ៍នេសាទផ្សេងៗ ដែលត្រូវបានច្បាប់ហាមឃាត់នៅទូទាំងឃុំថ្មគរ ឲ្យបានជាដាច់ខាត។ សូមចាប់ផ្តើមអនុវត្តន៍ពីចុងខែមករា ឆ្នាំ២០១២នេះទៅ។

មុនពេលបញ្ចប់សិក្ខាសាលាមានកម្មវិធីប្រគល់របាយការណ៍ពីតម្រូវការអាទិភាពដល់អ្នកដឹកនាំគណបក្សនយោបាយប្រចាំឃុំ និងក្រុមប្រឹក្សាឃុំ។

លោក **ទិត សុខ** តំណាងគណបក្សប្រជាជនកម្ពុជា ជាប្រធានក្រុមប្រឹក្សាឃុំ បានមានប្រសាសន៍ថា « រាល់សំណូមពររបស់បងប្អូន គឺខាងក្រុមប្រឹក្សាយើងខ្ញុំនឹងទទួលយកដើម្បីប្រជុំក្រុមប្រឹក្សាឃុំ និងពិភាក្សាថែមទៀត ដើម្បីពិនិត្យពិចារណាលើគម្រោងអាទិភាពដែលបងប្អូនបានលើកឡើងឲ្យស្របទៅតាមសំណូមពររបស់បងប្អូន »។

លោក **សំ ផៃ** តំណាងគណបក្សសមរង្ស៊ី និងជាជំទប់ទី២ ប្រចាំឃុំថ្មគរ បានមានប្រសាសន៍ថា « ខ្ញុំសូមធ្វើការគាំទ្រនូវការសំណូមពរដែលជាតម្រូវការអាទិភាពទាំងអស់ ដែលបងប្អូនបានលើកឡើងនៅក្នុងសិក្ខា

សាលាថ្ងៃនេះ ព្រោះខ្ញុំសង្កេតឃើញថា វាពិតជាតម្រូវចាំបាច់ខ្លាំងណាស់របស់បងប្អូន ក្នុងការប្រកបរបរសម្រាប់ចិញ្ចឹមជីវិត »។

សិក្ខាសាលានេះមានគោលបំណងឲ្យម្ចាស់ឆ្នោតនៅតំបន់ដាច់ស្រយាលទទួលបាន៖

- ១. ការយល់ដឹងអំពីសិទ្ធិតួនាទី និងកាតព្វកិច្ចរបស់ម្ចាស់ឆ្នោតក្នុងការស្វែងយល់ពីតម្រូវការអាទិភាពក្នុងការអភិវឌ្ឍន៍នូវមូលដ្ឋាន។
- ២. ផ្តល់ឱកាសឱ្យម្ចាស់ឆ្នោតចូលរួម ជជែកពិភាក្សា ដើម្បីកំណត់តម្រូវការអាទិភាពក្នុងឃុំ-សង្កាត់របស់ខ្លួន។
- ៣. តម្រូវការអាទិភាពក្នុងឃុំ-សង្កាត់ ដាច់ស្រយាលនឹងត្រូវបានចងក្រងជារាយការណ៍ដែលអាចឱ្យសិក្ខាកាមងាយចងចាំដើម្បីចូលរួមតាមដានជម្រុញការអនុវត្តរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ និងការដាក់បញ្ចូលតម្រូវការក្នុងកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ ២០១២។

សិក្ខាសាលានេះក៏បានទទួលការឧបត្ថម្ភមូលនិធិពីសហភាពអឺរ៉ុប (EU), OXFAM NOVIB, NPA និង Forum Syd

¹សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖

១-លោក **ហួង មឿត** (មន្ត្រីផ្នែកបណ្តាញ និងវេទិកា)

ទូរស័ព្ទលេខ ៖ ០១២ ៤៧១ ៣២៦

២-កញ្ញា **ភោគ ស្រីពេជ្រ** (ជំនួយការផ្នែកបណ្តាញ និងវេទិកា)

ទូរស័ព្ទលេខ ៖ ០៨៩ ៨១៨ ១៧៦

បេសកកម្ម ៖ បេសកកម្មរបស់ខុមហ្វ្រែល គឺជួយបង្កើតបរិយាកាសគួរជាទីពេញចិត្ត និងមានព័ត៌មានគ្រប់គ្រាន់ ទី១/ដើម្បីឱ្យមានដំណើរការបោះឆ្នោតដោយសេរី និងយុត្តិធម៌តាមរយៈការបញ្ចុះបញ្ចូល តស៊ូមតិ ដើម្បីទទួលបាននូវក្របខ័ណ្ឌច្បាប់សមរម្យ, ការអប់រំដើម្បីផ្តល់ព័ត៌មានដល់អ្នកបោះឆ្នោត អំពីសិទ្ធិ និងសកម្មភាពចូលរួមសង្កេតការណ៍របស់ពួកគេ ដែលអាចរារាំងនូវភាពមិនប្រក្រតី ព្រមទាំងផ្តល់នូវរបាយការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចឱ្យមានការវាយតម្លៃលើដំណើរការ បោះឆ្នោតមួយដែលមិនលំអៀង និងមិនប្រកាន់បក្សពួក ទី២/ ដើម្បីឱ្យមានអត្ថន័យនៃដំណាក់កាលក្រោយពេលបោះឆ្នោត តាមរយៈការអប់រំ និងវេទិកាសាធារណៈក្នុងគោលបំណងជំរុញលើកទឹកចិត្តប្រជាពលរដ្ឋឱ្យចូលរួមក្នុងកិច្ចការនយោបាយ និងការធ្វើសេចក្តីសំរេចនានា ការតស៊ូមតិ/បញ្ចុះបញ្ចូលដើម្បីឱ្យមានការកែទម្រង់ ដំណើរការបោះឆ្នោតដែលបង្កើននូវគណនេយ្យភាព (ការទទួលខុសត្រូវ) របស់មន្ត្រីជាប់ឆ្នោត ព្រមទាំងផ្តល់នូវរបាយការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចឱ្យមានការវាយតម្លៃមួយដែលមិនលំអៀង និងប្រកាន់បក្សពួកទៅលើការបំពេញកម្មវិធីនយោបាយ និងដំណើរការអនុវត្តន៍ការងាររបស់មន្ត្រីជាប់ឆ្នោត។

¹ No. 078